



Der Kampf an der Grenzlinie bei Raphia versinnbildlicht den Kampf an der Grenzlinie in der Ukraine. Diese prophetische Geschichte wird erkannt, wenn man versteht, dass das „Haupt“ das Königreich oder der König ist; es ist die Festung seiner Stärke; doch die Weissagung behandelt eine innere und eine äußere Wahrheit. Das „Heiligtum der Stärke“ für die äußere Linie wird durch das Heiligtum „miqdash“ dargestellt, und das Heiligtum der Stärke für die innere Linie wird durch das Heiligtum „qodesh“ dargestellt.

Fa mo “mmerenson” a ewo Leviticus ti aduonu asia mu no ye nokware a etwa to a wosoo ano wo afe 1856 mu, na wohyee no da se ebema frankaa bi ahooeden na wawie adwuma no. Efi 1844 kosi 1863 no, na Kristo pe se ode Ne Nyameye beka onipa su ho afeboo nyinaa, nanso onipa tew atua.

À celui qui vaincra, je lui donnerai de s'asseoir avec moi sur mon trône, comme moi aussi j'ai vaincu et me suis assis avec mon Père sur son trône. Que celui qui a des oreilles entende ce que l'Esprit dit aux Églises. Apocalypse 3:21, 22.

Ezi azuwo n'ime Kraịst, mgbe O mere ka O si n'ọnwụ bilie, wee mee ka Ọ nọdụ n'aka nri nke Ya n'ebe ndị dị n'eluigwe, ... O mekwara ka anyị soro bilie ọnụ, meekwa ka anyị soro nọdụ ọnụ n'ebe ndị dị n'eluigwe n'ime Kraịst Jisos. Ndi Efesos 1:20; 2:6.

यहजेकल की दो लकड़ियों का जुड़ना (मनुष्यता का दवियता के साथ) परमेश्वर के सामर्थ्य के पवतिरस्थान (qodesh) में सम्पन्न होता है, ठीक उसी समय जब सामर्थ्य का गढ़ (miqdash) उस भवषियद्वाणी की आन्तरिक और बाह्य दोनों रेखाओं को जोड़ने वाली भवषियसूचक कुंजी के रूप में पहचाना जाता है, जसै गब्रिएल दानयियेल को इस वषिय में समझाने आया था कि एक लाख चवालीस हजार की मुहरबन्दी के समय परमेश्वर की प्रजा पर क्या बीतेगी। मसीह इस कार्य को मलिरवादी इतिहास में पूरा करना चाहता था, परन्तु 1863 के वदिरोह के द्वारा यह कार्य वफिल कर दिया गया; तथापि 1844 से 1863 तक का इतिहास अब भी एक ऐसी रेखा के रूप में बना हुआ है जो उस प्रयत्न को एक कार्य का दृष्टान्त प्रस्तुत करता है।

Le verset dix du chapitre onze de Daniel contient la clé permettant de comprendre le message interne et externe des versets onze à quinze, lesquels sont entrés dans notre histoire prophétique en 2014. Le verset dix identifie 1989, qui est le temps de la fin dans le mouvement de réforme des cent quarante-quatre mille, mais il contient aussi la clé qui permet de reconnaître 2014 comme un jalon dans l'histoire du scellement.

Le 22 octobre 1844, le Messenger de l'alliance vint soudainement au temple qu'Il avait édifié. Cette balise prophétique est la figure du 11 septembre 2001, lorsque le troisième ange arriva de nouveau, et que la septième trompette recommença à retentir. Alors l'histoire de 1840 à 1844 devait elle aussi se répéter, car l'ange qui descendit le 11 août 1840 n'était rien de moins que Jésus-Christ, et son œuvre consistait à illuminer la terre de sa gloire.

१८४० ते १८४४ हाही कालखंड ११ सप्टेंबर २००१ पासून लवकरच येऊ घातलेल्या रविवारच्या कायद्यापर्यंतच्या काळाचे प्रतिनिधित्व करतो; तसेच १८४४ ते १८६३ हाही ११ सप्टेंबर २००१ पासून लवकरच येऊ घातलेल्या रविवारच्या कायद्यापर्यंतचा कालावधी दर्शवतो. ससिटर व्हाइट १८४४ चा इतिहास करूसाच्या इतिहासाशी संरेखित करतात, आणि करूस साडेतीन वर्षांच्या दोन इतिहासांतील विभागणीचे प्रतिनिधित्व करतो; हे दोन्ही इतिहास एकमेकांशी संरेखित आहेत. करूस हे स्थापित करतो की १८४० मध्ये आरंभ होऊन १८४४ मध्ये समाप्त होणारा पूर्वकालीन इतिहास आणि त्यानंतर १८६३ पर्यंतचा पुढील इतिहास हे दोन समांतर इतिहास आहेत, आणि हे दोन्ही शक्किामोर्तबाच्या कालखंडाचे प्रतिनिधित्व करतात.

A primeira linha, de 1840 a 1844, representa a vitória dos adventistas filadélfios; a outra linha, de 1844 a 1863, representa o fracasso dos adventistas laodiceanos. Ambas as classes são representadas em Daniel capítulo dez, pois Daniel, representando as virgens sábias vitoriosas durante o tempo do selamento dos cento e quarenta e quatro mil, viu a visão; mas os que estavam com ele fugiram da visão.

Ja katika siku ya ishirini na nne ya mwezi wa kwanza, nilipokuwa kando ya ule mto mkuu, uitwao Hidekeli; ndipo nikainua macho yangu, nikaona, na tazama, mtu mmoja aliyevikwa nguo za kitani, ambaye viuno vyake vilikuwa vimefungwa kwa dhahabu safi ya Ufhazi; na mwili wake ulikuwa kama yakuti, na uso wake kama mfano wa umeme, na macho yake kama taa za moto, na mikono yake na miguu yake kama rangi ya shaba iliyosuguliwa sana, na sauti ya maneno yake kama sauti ya umati wa watu. Nami, Danieli, peke yangu niliiona njozi hiyo; kwa maana wale watu waliokuwa pamoja nami hawakuiona njozi hiyo; lakini tetemeko kuu liliwaangukia, hata wakakimbia na kujificha. Danieli 10:4-7.

Dans le chapitre sept de Daniel, après que Daniel eut vu la vision des bêtes de proie, Gabriel vint lui en donner l'explication.

Ich, Daniel, war tief bewegt in meinem Geist im Innern meines Leibes, und die Gesichte meines Hauptes ängstigten mich. Ich trat zu einem von denen, die dastanden, und erbat von ihm Gewissheit über dies alles. Da redete er mit mir und ließ mich die Deutung der Dinge erkennen. Daniel 7,15.16.

Mu sura ya munani ya Daniyeli, nyuma y'uko Daniyeli yari amaze kubona iyerekwa ry'inyamaswa z'aheranda, Gaburiyeli araza kugira ngo asobanure iryo yerekwa.

Et il arriva que, lorsque moi, Daniel, j'eus vu la vision et que j'en cherchais l'intelligence, voici, se tint devant moi quelqu'un qui avait l'apparence d'un homme. Et j'entendis une voix d'homme entre les rives de l'Ulaï, qui cria et dit : Gabriel, fais comprendre à cet homme la vision. Daniel 8:15, 16.

Dans le chapitre neuf de Daniel, après que Daniel eut compris le nombre des années indiqué par Jérémie et présenté dans les écrits de Moïse à la fois comme une malédiction et comme le serment de Dieu, Gabriel vint pour expliquer la vision.

Mentre io parlavo, pregavo e confessavo il mio peccato e il peccato del mio popolo Israele, e presentavo la mia supplica davanti al Signore, il mio Dio, per il santo monte del mio Dio, sì, mentre stavo ancora parlando in preghiera, l'uomo Gabriele, che avevo visto nella visione al principio, mandato con rapido volo, mi toccò verso il tempo dell'oblazione della sera. Ed egli mi istruì, parlò con me e disse: «O Daniele, io sono ora venuto per darti intendimento e comprensione». Daniele 9:20–22.

Разумеется! Чтобы выполнить перевод точно, мне нужно знать, какой язык обозначен как \*\*«ff»\*\*. Пожалуйста, укажите целевой язык.

Eia mpo nne, mede me ho aba se mede bema woate nea ebeto wo man no ase wo nna a edi akyiri no mu; efise anisoadehu no da so wo nna pii ho. Daniel 10:14.

Umbono uDaniyeli awubona owabangela ukuhlukaniswa phakathi kwabakholwayo, kwakuwumbono wokubonakala kukaKristu, umbono weminyaka eyizinkulungwane ezimbili namakhulu amathathu, kodwa wawuyisimo sowesifazane salowo mbono. Kwakungukuqonda umbono wokubonakala kukaKristu ngokuzumayo njengoMthunywa weSivumelwano okwaguqula uDaniyeli (nalabo abamelwe nguDaniyeli), baba sesifanekisweni sikaKristu. Lokho “okwehlela abantu bakaNkulunkulu ezinsukwini zokugcina” kumelwa ngumlando wamaMillerite kusukela ngo-1840 kuya ku-1844, futhi futhi ngamaMillerite kusukela ngo-1844 kuya ku-1863. Elinye iqembu libalekela umbono ngokuhlubuka, kanti elinye iqembu lilandela uKristu ngokukholwa lingene eNgwelengcwele, ukuze lihlaliswe kanye Naye ezindaweni zasezulwini.

ហើយកាលណា​កាប៊ីយ៉ែល​បកស្រាយ​និមិត្ត​រូប​នៃ​បុរាណសុត្តន្ត​របស់​ព្រះនរោត្តម​ថ្ងៃ​ក្រុង​ក្រោយ​គួរ​ឲ្យ​មាន​ផល​សំបុត្រ​ឲ្យ​មាន​រូបភាព​ដូច​ព្រះគ្រីស្ទ  
នោះ​គាត់​បាន​បង្ហាញ​បុរាណសុត្តន្ត​ខាង​ក្រោម​នៃ​ពិភពលោក។  
និមិត្ត​រូប​នៃ​ដានីយ៉ែល​អំពី​ព្រះគ្រីស្ទ គួរ​ឲ្យ​មាន​កាប៊ីយ៉ែល​បកស្រាយ​ថា​ជា​បុរាណសុត្តន្ត​ខាង​ក្រោម​នៃ​ពិភពលោក​នៃ​ការ​បោះ​ត្រង់​របស់​មួយ​សន្លឹក​ប្លង់​ប្លង់​ពាន់​នាក់។  
នរោត្តម​លេង​នៃ​បុរាណសុត្តន្ត​ថ្ងៃ​ទី 11 ខែ​កញ្ញា ឆ្នាំ 2001

ក្នុងការបកស្រាយរបស់កាប៊ីរ៉ឺវ៉ែល គួរឲ្យមានឈានដល់ នោះបុរេគុតិសាស្ត្រដដែលគួរឲ្យមានសង  
កត់ផ្សេងៗនេះមុនឲ្យបានច្បាស់លាស់ ហើយនិងខ្លឹមសារនៃទិន្នន័យបុរាណសាស្ត្រ  
គួរឲ្យមានទទួលស្គាល់តាមការស្រាវជ្រាវនៃការយល់ដឹង ដដែលគួរឲ្យមានតំណាងថាជា  
«បទប្បញ្ញត្តិ» នៅក្នុងខ្លឹមសារ។ នៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001  
គណៈកម្មាធិការនៃគណៈកម្មាធិការប្រជាជនជាតិខ្មែរ ដូចជាកងនៃក្រុមការងារ។

Na u le rito ra Jiova ri sa yaco vei au, ka kaya, Luve ni tamata, a cava na vosa vakaibalebale ko ni sa taukena tiko ena vanua ko Isireli, ni dou kaya, Sa vakabalavutaki na veisiga, ka sa sega ni yaco e dua na raivotu? O koya mo tukuna vei ira, Sa kaya vakaoqo na Turaga na Kalou; Au na vakayalia na vosa vakaibalebale oqo, ka ra na sega tale ni vakayagataka me vosa vakaibalebale e Isireli; ia mo kaya vei ira, Sa voleka mai na veisiga, kei na kena vakayacori na raivotu kecega. Ni na sega tale ni dua na raivotu lasu se dauvakadivinate veivakaisini ena loma ni mataqali i Isireli. Ni sai Au ko Jiova: Au na vosa, ka na yaco na vosa au na cavuta; ena sega tale ni vakabalavutaki: ni ena nomudou gauna, kemudou na vuvale talaidredre, au na cavuta na vosa, ka na vakayacora, sa kaya na Turaga na Kalou. Sa qai yaco tale mai vei au na vosa i Jiova, ka kaya, Luve ni tamata, raica, era kaya na lewe ni vuvale i Isireli, Na raivotu sa raica ko koya sa baleta na veisiga e vuqa sa bera mai, ka sa parofisaitaka ko koya na gauna era se yawa sara. O koya mo kaya vei ira, Sa kaya vakaoqo na Turaga na Kalou; E na sega tale ni vakabalavutaki e dua ga na noqu vosa, ia na vosa au sa cavuta ena vakayacori, sa kaya na Turaga na Kalou. Isikeli 12:21–28.

Дар байни ҳамаи чархҳои набувватие, ки дар он таърих дар даруни чархҳои дигари набувватӣ мегарданд, як чарх ҳаст, ки Илҳом ба шогирдони набуввати айёми охир маълум кардааст, ки ҳамон чархест, ки бо он сарнавишти абадии онҳо муайян хоҳад шуд. Қоида бар қоида, ҳамон чарх ҳамчунин бояд рӯёе бошад, ки Дониёл дид ва ўро ба сурати Масеҳ дигаргун сохт, зеро он ҳамон рӯёест, ки он чиро, ки бар сари кавми Худо дар айёми охир меояд, муайян месозад.

“Rabbi menga dengan jelas telah memperlihatkan kepada saya bahwa patung binatang itu akan dibentuk sebelum masa percobaan berakhir; sebab hal itu akan menjadi ujian besar bagi umat Allah, yang olehnya nasib kekal mereka akan diputuskan. Pendirianmu merupakan campur-aduk ketidakkonsistenan yang sedemikian rupa sehingga hanya sedikit orang yang akan tertipu.

« Dans Apocalypse 13, ce sujet est présenté clairement ; [Apocalypse 13:11–17, cité]. »

«འདི་ནི་དགོན་མཆོག་གི་མི་ཚས་རྒྱགས་བཀའ་པའི་ཐྱོན་ལ་ངེས་པར་འབྲད་དགོས་པའི་ཚིང་ལྷ་ཡིན། ལུ་ཞིག་གིས་ཁོང་གི་བཀའ་ཁྲིམས་བསྐྲངས་པ་དང་།  
རྒྱན་མའི་ངལ་གསའི་ཉེན་མོ་ཞིག་དང་ལེན་མ་བྱས་པར། དེ་བཞིན་དགོན་མཆོག་ལ་སློང་ཀའ་བསྐྱར་པ་གསལ་བར་ལུས་མཐན་ཆང་མ་ནི།  
གཙོ་ཙམ་ཉི་མ་དགོན་མཆོག་གི་རང་ཆའི་དོག་ཏུ་ལས་སྤྱིག་བྱེད་གྱི་རེད། ཁོང་ཚོས་ཀྱང་གསོན་པོའི་དགོན་མཆོག་གི་རྒྱགས་དེ་ཐོབ་པར་འགྱུར།  
གང་དག་གིས་སྒྲ་གནས་མཐོང་ན་མས་བྱང་བའི་བདན་པ་དེ་བཟང་ནས། ཉི་མའི་ཉེན་མོའི་ངལ་གསའི་ཉེན་མོ་དང་ལེན་བྱེད་པ་ཚོས་ནི། གཙན་གཟན་གྱི་རྒྱགས་དེ་འཐོབ་པར་འགྱུར།»

Manuscript Releases, volume 15, 15.

អនុតិការណ៍ដដែលគួរបានកំណត់ថាជាអនុតិការណ៍នៃប្រសតុរសហារនោះ មានពីរផ្នែក៖ វាជាអនុតិការណ៍ដដែលទាមទារឲ្យសិស្សនៃការព្យាយាមរៀនទទួលស្គាល់ការរីកចម្រើននៃប្រសតុរសហារ ដដែលជាការរួមបញ្ចូលគុណវិធានសាសនាចក្រ និងរដ្ឋបន្ទីរសហរដ្ឋបរមាមរិកមន្ត្រីបាច់ថ្លៃអំពីតុល្យភាព។ វាក៏ជាអនុតិការណ៍ដដែលបង្កើតឲ្យមានទាំងរបសតុរសហារ

ប្តូរបរបស់ព្រះគ្រីស្ទ នៅក្នុងអនក្ខន្ធលើគ្រូបាទតំណាងដោយដានីយ៍លើ  
 ឬអនក្ខន្ធលើបាទតំណាង។ ការបំប្លែងព្រឹត្តិការណ៍នោះ ផ្អែកលើថាគឺជាព្រឹត្តិការណ៍បំប្លែងនោះ  
 «មើលឃើញនិមិត្តរូបអស្ចារ្យនេះ» ដូចដល់ដានីយ៍លើបាទតំណាងផ្សេងៗ  
 ឬថាពួកគេរត់ចេញពីនិមិត្តរូបនោះ។ គន្លឹះនៃការមើលឃើញនិមិត្តរូបអស្ចារ្យនោះ  
 គឺគ្រូបាទតំណាងដោយពាក្យ «បន្ទាយ»។

Nous poursuivrons cette étude dans le prochain article.

योहनलाई शक्तिषा दनि त्यो पराक्रमी स्वर्गदूत येशू खरीष्ट स्वयंभन्दा कम व्यक्तित्वको हुनुहुन्थेन। उहाँले आफ्नो दाहनि खुट्टा समुद्रमा र बायाँ सुक्खा भूमिमाथि राख्नुभएको तथ्यले शैतानसँगको महान् विवादका अन्तमि दृश्यहरूमा उहाँले नरिवाह गरिरहनुभएको भूमिकालाई देखाउँछ। यो अवस्थाले समग्र पृथ्वीमाथि उहाँको सर्वोच्च शक्तिरि अधिकारलाई जनाउँछ। यो विवाद युगदेखि युगसम्म झन् प्रबल र दृढ हुँदै आएको थियो, र अन्तमि दृश्यहरूसम्म त्यस्तै जारी रहनेछ, जब अन्धकारका शक्तिहरूको कुशल कार्यसम्पादन आफ्नो चरम सीमासम्म पुग्नेछ। शैतान, दुष्ट मानसिहरूसँग एकताबद्ध भई, सत्यको प्रेम ग्रहण नगर्ने सारा संसार र मण्डलीहरूलाई छल गर्नेछ। तर त्यो पराक्रमी स्वर्गदूतले ध्यानको माग गर्नुहुन्छ। उहाँ ठूलो स्वरले पुकार्नुहुन्छ। सत्यको वरिष्ठ गर्न शैतानसँग मलिका मानसिहरूलाई उहाँको स्वरको शक्तिरि अधिकार देखाइनेछ।

«Αφού οι επτά αυτοί βροντές εξέφεραν τις φωνές τους, δίδεται στον Ιωάννη η εντολή, όπως και στον Δανιήλ, σχετικά με το μικρό βιβλίο: “Σφράγισε εκείνα τα οποία είπαν οι επτά βροντές.” Αυτά αφορούν μελλοντικά γεγονότα, τα οποία θα αποκαλυφθούν κατά τη σειρά τους. Ο Δανιήλ θα σταθεί στον κλήρο του στο τέλος των ημερών. Ο Ιωάννης βλέπει το μικρό βιβλίο αποσφραγισμένο. Τότε οι προφητείες του Δανιήλ έχουν τη δική τους προσήκουσα θέση στα μηνύματα του πρώτου, του δευτέρου και του τρίτου αγγέλου που πρόκειται να δοθούν στον κόσμο. Η αποσφράγιση του μικρού βιβλίου ήταν το μήνυμα σε σχέση με τον χρόνο.»

«Дониёр ва Ваҳий китоблари бирдир. Бири — башорат, иккинчиси — ваҳий; бири — мухрланган китоб, иккинчиси — очилган китобдир. Юҳанно момақалдиروقлар айтган сирларни эшитди, аммо уларни ёзмасликка амр қилинди.»

“Lyset serligt, sum varð givið Jóhannesi og varð uttrykt í teimum sjei torunum, var ein lýsing av hendingum, ið fóru at bera til undir boðskapinum hjá fyrsta og øðrum eingli.” The Seventh-day Adventist Bible Commentary, volume 7, 971.